

**ព័ត៌មានសំខាន់សម្រាប់អ្នកផ្តល់សេវាអំពីកម្មវិធីសេវាគាំពារនៅផ្ទះ (IHSS)
នីតិវិធីចុះឈ្មោះជាអ្នកផ្តល់សេវា**

អ្នកផ្តល់សេវា IHSS គឺជាជនដែលទទួលបានប្រាក់ឈ្នួល ចំពោះការផ្តល់សេវាដល់បុគ្គលដែលទទួលសេវាគាំពារនៅផ្ទះនៅក្នុងកម្មវិធី IHSS។ ប្រសិនបើអ្នកចង់ក្លាយជាអ្នកផ្តល់សេវា IHSS អ្នកត្រូវតែបំពេញនូវជំហានទាំងអស់ ដូចខាងក្រោម ក្នុងរយៈពេល 90 ថ្ងៃ គិតចាប់ពីថ្ងៃដែលអ្នកចាប់ផ្តើមនូវដំណើរការ មុនពេលអ្នកអាចចុះឈ្មោះជាអ្នកផ្តល់សេវា និងទទួលបានប្រាក់ឈ្នួលពីកម្មវិធី IHSS ចំពោះការផ្តល់សេវា។ ជំហានទាំងនេះមិនចាំបាច់ត្រូវបំពេញតាមលំដាប់លំដោយជាក់លាក់ឡើយ។ ប្រសិនបើអ្នកជឿជាក់ថា អ្នកត្រូវបានចាប់ខ្លួនពីបទព្រហ្មទណ្ឌ និង/ឬ ត្រូវបានផ្ដន្ទាទោស ក្នុងរយៈពេលដប់ឆ្នាំកន្លងមកនេះ មិនថាកម្រិតស្រាលប៉ុណ្ណាឡើយ អ្នកគួរចាប់ផ្តើមបំពេញនូវដំណើរការ ជាមួយជំហានទី 2 ព្រោះថា អ្នកមានរយៈពេលតែ 90 ថ្ងៃប៉ុណ្ណោះ ដើម្បីបំពេញនូវជំហានទាំងអស់ ហើយវាអាចត្រូវប្រើពេលយូរជាងនេះ ដើម្បីឱ្យក្រសួងយុត្តិធម៌នៃរដ្ឋ California (DOJ) ត្រួតពិនិត្យប្រវត្តិថ្កោលទោសរបស់អ្នក និងផ្តល់ព័ត៌មានអំពីប្រវត្តិថ្កោលទោសរបស់អ្នកមកឱ្យខោនធី។

- ជំហានទី 1. ត្រូវបំពេញ និងចុះហត្ថលេខាលើទម្រង់ពាក្យចុះឈ្មោះអ្នកផ្តល់សេវាក្នុងកម្មវិធី IHSS (SOC 426) ហើយប្រគល់ទម្រង់នេះដោយផ្ទាល់ មកឱ្យការិយាល័យ IHSS របស់ខោនធី ឬអាជ្ញាធរសាធារណៈ IHSS។**
- សូមយកច្បាប់ចម្លងនៃទម្រង់ពាក្យ SOC 426 ដែលគ្មានបំពេញអ្វី ពីការិយាល័យ IHSS របស់ខោនធី ឬអាជ្ញាធរសាធារណៈ។ សូមអានព័ត៌មានដោយយកចិត្តទុកដាក់ មុនពេលអ្នកបំពេញទម្រង់ពាក្យនោះ។
 - សូមបំពេញទម្រង់ពាក្យ SOC 426 ហើយឆ្លើយសំណួរទាំងអស់ឱ្យបានពេញលេញ និងត្រឹមត្រូវ។ អ្នកត្រូវតែរាយការណ៍ ប្រសិនបើអ្នកធ្លាប់ត្រូវបានគេផ្ដន្ទាទោសចំពោះបទល្មើសណាមួយ ដែលនឹងមិនអនុញ្ញាតឱ្យអ្នកធ្វើការផ្តល់សេវា។
 - សូមយកកប័ណ្ណអត្តសញ្ញាណមានរូបថតដែលចេញដោយទីភ្នាក់ងាររដ្ឋាភិបាលរបស់រដ្ឋ ឬរដ្ឋសហព័ន្ធនៃសហរដ្ឋអាមេរិក ឬអង្គការកុលសម្ព័ន្ធជនជាតិអាមេរិក ឬអាឡាស្កាដែលទទួលស្គាល់ដោយរដ្ឋសហព័ន្ធ និងប័ណ្ណសន្តិសុខសង្គមច្បាប់ដើម ឬប័ណ្ណប្តូរថ្មី ដែលចេញដោយរដ្ឋបាលសន្តិសុខសង្គម។
 - ព័ត៌មានដែលអ្នកផ្តល់នៅលើទម្រង់ពាក្យ SOC 426 នេះ នឹងត្រូវផ្ញើផ្ទាល់ តាមរយៈការត្រួតពិនិត្យថ្កោលទោស ដោយក្រសួងយុត្តិធម៌នៃរដ្ឋ California (DOJ) ។
- ជំហានទី 2. ត្រូវផ្គត់ស្នាមម្រាមដៃ និងឆ្លងកាត់ការត្រួតពិនិត្យថ្កោលទោស ដោយក្រសួងយុត្តិធម៌នៃរដ្ឋ California។**
- ការិយាល័យ IHSS របស់ខោនធី ឬអាជ្ញាធរសាធារណៈ នឹងផ្តល់សេចក្តីណែនាំប្រាប់អ្នក អំពីរបៀបផ្គត់ស្នាមម្រាមដៃ។ កុំព្យាយាមផ្គត់ស្នាមម្រាមដៃ ទាល់តែអ្នកបានទទួលសេចក្តីណែនាំពីខោនធី។
 - អ្នកអាចផ្គត់ស្នាមម្រាមដៃ នៅឯទីភ្នាក់ងារអនុវត្តច្បាប់នៅមូលដ្ឋានមួយចំនួន (នគរបាល ឬអាជ្ញាសាលា) ឬនៅកន្លែងអាជីវកម្ម ដែលបម្រើសេវាស្កេនស្នាមម្រាមដៃជីវិត (Live Scan)។ ការិយាល័យ IHSS របស់ខោនធី ឬអាជ្ញាធរសាធារណៈ អាចផ្តល់ជូនអ្នកបាននូវបញ្ជីទីតាំងស្កេនស្នាមម្រាមដៃដែលនៅជិត។
 - ច្បាប់រដ្ឋតម្រូវឱ្យអ្នកបង់ចំណាយស្កេនស្នាមម្រាមដៃ និងចំណាយត្រួតពិនិត្យថ្កោលទោស។ កម្រៃនេះប្រែប្រួល ផ្អែកលើទីកន្លែងដែលអ្នកស្កេនស្នាមម្រាមដៃ។ ចំណាយមានចាប់ពី \$40 ទៅ \$90។
 - ប្រសិនបើការត្រួតពិនិត្យថ្កោលទោស ផ្ញើផ្ទាល់ឃើញថា អ្នកធ្លាប់ត្រូវបានផ្ដន្ទាទោស ចំពោះបទល្មើសប្រភេទទី 1 ឬទី 2 សូមអានផ្នែកខាងក្រោម និងនៅទំព័របន្ទាប់។

ប្រសិនបើអ្នកធ្លាប់ត្រូវបានផ្ដន្ទាទោស ឬជាប់ពន្ធនាគារ បន្ទាប់ពីត្រូវបានផ្ដន្ទាទោស ចំពោះបទល្មើសប្រភេទទី 1 និង 2 ក្នុងរយៈពេល 10 ឆ្នាំកន្លងមកនេះ អ្នកមិនមានសិទ្ធិចុះឈ្មោះជាអ្នកផ្តល់សេវា IHSS ទេ ឬទទួលបានប្រាក់ឈ្នួលពីកម្មវិធី IHSS ចំពោះការផ្តល់សេវាគាំពារ។

បទល្មើសប្រភេទទី 1 រួមមាន៖ - ការបំពានលើកុមារ (ក្រមព្រហ្មទណ្ឌ (PC) section 273a(a)) - ការបំពានលើចាស់ជរា ឬមនុស្សពេញវ័យក្នុងបន្ទុក (PC section 368) ឬ - ការក្លែងបន្លំកម្មវិធីសេវាគាំពារ ឬសេវាថែទាំសុខភាពរបស់រដ្ឋាភិបាល។	បើអ្នកត្រូវបានគេផ្ដន្ទាទោសចំពោះបទល្មើសប្រភេទទី 1 ក្នុងរយៈពេល 10 ឆ្នាំកន្លងមកនេះ អ្នកមិនមានសិទ្ធិធ្វើជាអ្នកផ្តល់សេវាទេ។ អ្នកមិនមានសិទ្ធិទេ បើទោះបីជាបទល្មើសប្រភេទទី 1 របស់អ្នកត្រូវបានលុបចោលពីប្រវត្តិថ្កោលទោសរបស់អ្នកក៏ដោយ។
បទល្មើសប្រភេទទី 2 រួមមាន៖ - បទឧក្រិដ្ឋច្នៃប្រឌិត ឬហិង្សា ដែលចែងក្នុង PC section 667.5(c) និង PC section 1192.7(c) - បទឧក្រិដ្ឋ ដែលតម្រូវឱ្យអ្នកប្រព្រឹត្តត្រូវចុះបញ្ជីជាជនល្មើសផ្លូវភេទ អនុលោមតាម PC section 290(c) និង - បទឧក្រិដ្ឋក្លែងបន្លំកម្មវិធីសង្គមកិច្ចរបស់រដ្ឋ ដែលចែងក្នុង Welfare & Institutions Code sections 10980(c)(2) និង 10980(g)(2)។ អ្នកអាចស្នើសុំបញ្ជីនៃបទល្មើសប្រភេទទី 2 ពីការិយាល័យ IHSS របស់ខោនធី ឬអាជ្ញាធរសាធារណៈ IHSS ។	បើអ្នកត្រូវបានគេផ្ដន្ទាទោសចំពោះបទល្មើសប្រភេទទី 2 ណាមួយ ក្នុងរយៈពេល 10 ឆ្នាំកន្លងមកនេះ អ្នកអាចមានសិទ្ធិធ្វើជាអ្នកផ្តល់សេវា៖ - ប្រសិនបើបទល្មើសប្រភេទទី 2 របស់អ្នក ត្រូវបាន ឬអាចលុបចោលពីប្រវត្តិថ្កោលទោសរបស់អ្នក។ - ប្រសិនបើអ្នកទទួលសេវាដាក់ពាក្យសុំការលើកលែងជាលក្ខណៈបុគ្គល ដើម្បីជួលអ្នកឱ្យធ្វើការផ្តល់សេវា។ - ប្រសិនបើអ្នកត្រូវបានឯកភាពឱ្យទទួលបានការលើកលែងជាទូទៅ។ សូមអានផ្នែកខាងក្រោម ចំពោះព័ត៌មានបន្ថែម។

ការលុបចោលពីប្រវត្តិថ្កោលទោសចំពោះបទល្មើសប្រភេទទី 2៖

- ប្រសិនបើអ្នកមានលិខិតបញ្ជាក់ពីការស្តារសម្បទាឡើងវិញ ឬការលុបចោលពីប្រវត្តិថ្កោលទោសចំពោះបទល្មើសប្រភេទទី 2 អ្នកអាចមានសិទ្ធិធ្វើជាអ្នកផ្តល់សេវា IHSS បាន។ សូមផ្តល់ច្បាប់ចម្លងនៃលិខិតបញ្ជាក់ពីការស្តារសម្បទាឡើងវិញ ឬឯកសារស្តីពីការលុបចោលប្រវត្តិថ្កោលទោសរបស់អ្នក ជាមួយនឹងទម្រង់ SOC 426 ដែលបានបំពេញរួចរបស់អ្នក។
- ប្រសិនបើអ្នកកំពុងស្ថិតក្នុងនីតិវិធីស្នើសុំការលុបចោលបទឧក្រិដ្ឋចេញពីប្រវត្តិថ្កោលទោស អ្នកគួរបំពេញនីតិវិធីនោះឱ្យរួចរាល់សិនមុនពេលបន្តការងារប្រវត្តិថ្កោលទោស។

ការលើកលែងជាលក្ខណៈបុគ្គលចំពោះបទល្មើសប្រភេទទី 2៖

ការលើកលែងជាលក្ខណៈបុគ្គល អនុញ្ញាតឱ្យអ្នកផ្តល់សេវា ត្រួតពិនិត្យអ្នកទទួលសេវា ដែលជ្រើសរើសដល់អ្នកឱ្យធ្វើការផ្តល់សេវាប៉ុណ្ណោះ ទោះបីជា អ្នកត្រូវបានគេផ្ដន្ទាទោសចំពោះបទព្រហ្មទណ្ឌក៏ដោយ។

- អ្នកទទួលសេវា ត្រូវតែស្នើសុំ និងដាក់ទម្រង់ពាក្យរបស់អ្នកទទួលសេវាស្នើសុំការលើកលែងចំពោះអ្នកផ្តល់សេវា (SOC 862) ទៅការិយាល័យ IHSS របស់ខោនធី ឬអាជ្ញាធរសាធារណៈ ដើម្បីអនុញ្ញាតឱ្យអ្នកផ្តល់សេវា។
- អ្នកទទួលសេវា IHSS ដែលចង់ដល់អ្នកឱ្យធ្វើការផ្តល់សេវា ត្រូវតែទទួលបានដំណឹងអំពីការផ្ដន្ទាទោសលើរូបអ្នក ប៉ុន្តែ គាត់នឹងត្រូវបានណែនាំឱ្យរក្សាព័ត៌មានផ្ដន្ទាទោសនេះជាការសម្ងាត់។
- ប្រសិនបើអ្នកគឺជាអ្នកផ្តល់សេវា ហើយអ្នកក៏ជាអ្នកតំណាងពេញសិទ្ធិរបស់អ្នកទទួលសេវាផងដែរនោះ អ្នកមិនត្រូវបានអនុញ្ញាតឱ្យចុះហត្ថលេខាលើពាក្យស្នើសុំការលើកលែង ជំនួសអ្នកទទួលសេវា ដើម្បីលើកលែងចំពោះបទល្មើសដែលអ្នកត្រូវបានគេផ្ដន្ទាទោសឡើយ។ ក្នុងករណីនេះ ពាក្យស្នើសុំការលើកលែង ត្រូវតែចុះហត្ថលេខាដោយផ្ទាល់ដោយអ្នកទទួលសេវា ឬប្រសិនបើអ្នកទទួលសេវាមិនអាចចុះហត្ថលេខាដោយផ្ទាល់បាននោះ បុគ្គលម្នាក់ផ្សេងទៀតត្រូវតែបានប្រកាសជាអ្នកតំណាងពេញសិទ្ធិ ក្នុងគោលបំណងចុះហត្ថលេខាលើពាក្យស្នើសុំការលើកលែង។

ប្រសិនបើអ្នកទទួលសេវារបស់អ្នកចុះហត្ថលេខាលើពាក្យស្នើសុំការលើកលែងជាលក្ខណៈបុគ្គល ដែលអនុញ្ញាតឱ្យអ្នកធ្វើការផ្តល់សេវាឱ្យប្រគល់តែម្នាក់ប៉ុណ្ណោះ ហើយគាត់ផ្លាស់ទីលំនៅទៅខោនធីមួយផ្សេងទៀត ឬអ្នកសម្រេចធ្វើការឱ្យអ្នកទទួលសេវាម្នាក់ផ្សេងទៀត ដែលរស់នៅក្នុងខោនធីផ្សេងទៀត អ្នកនឹងត្រូវធ្វើការស្នើសុំប្រតិច្ចោលទោសផ្សេងទៀតនៅក្នុងខោនធីថ្មី ហើយអ្នកទទួលសេវា ដែលអ្នកធ្វើការឱ្យនោះ នឹងត្រូវបំពេញ និងដាក់ពាក្យស្នើសុំការលើកលែងជាលក្ខណៈបុគ្គលនៅក្នុងខោនធីថ្មីនោះ។

ការលើកលែងជាទូទៅចំពោះបទល្មើសប្រភេទទី 2៖

ប្រសិនបើគេរកឃើញថា បុគ្គលណាម្នាក់ពុំមានសិទ្ធិចុះឈ្មោះជាអ្នកផ្តល់សេវា ដោយសារតែការផ្ដន្ទាទោសចំពោះបទល្មើសប្រភេទទី 2 ហើយដែលចង់ចុះឈ្មោះជាអ្នកផ្តល់សេវាក្នុងបញ្ជីអ្នកផ្តល់សេវា បុគ្គលនោះអាចដាក់ពាក្យស្នើសុំការលើកលែងជាទូទៅបាន។

- ដាក់ពាក្យស្នើសុំការលើកលែងជាទូទៅ ដោយបំពេញនូវទម្រង់ពាក្យស្នើសុំការលើកលែងទូទៅរបស់បុគ្គលដែលស្នើសុំធ្វើជាអ្នកផ្តល់សេវា IHSS (SOC 863) ។
- អ្នកនឹងត្រូវបានតម្រូវឱ្យផ្តល់ឯកសារគាំទ្រ (ដូចជា ឯកសារប្រតិការងារ លិខិតឧទ្ទេសនាម ។ល។) ដើម្បីគាំទ្រពាក្យស្នើសុំការលើកលែងជាទូទៅរបស់អ្នក។

ប្រសិនបើអ្នកបាត់បង់លក្ខណៈសម្បត្តិ ដោយសារតែការផ្ដន្ទាទោសចំពោះបទល្មើសប្រភេទទី 1 ឬ 2 អ្នកអាចស្នើសុំនូវច្បាប់ចម្លងនៃព័ត៌មានស្តីពីប្រតិច្ចោលទោសរបស់អ្នក (CORI) ពីខោនធីបាន។ សូមជ្រាបថា ព័ត៌មាន CORI អាចប្រើបានតែសម្រាប់នីតិវិធីចុះឈ្មោះនេះប៉ុណ្ណោះ។

ប្រសិនបើព័ត៌មានស្តីពីប្រតិច្ចោលទោសរបស់អ្នកមិនត្រឹមត្រូវ អ្នកអាចជំទាស់ព័ត៌មាននេះបាន តាមរយៈនីតិវិធីត្រួតពិនិត្យឡើងវិញនូវប្រតិច្ចោលទោសរបស់ DOJ។

នីតិវិធីត្រួតពិនិត្យឡើងវិញនូវប្រវត្តិថ្កោលទោសរបស់ DOJ រួមបញ្ចូលការដាក់ស្នាមម្រាមដៃ ការបង់កម្រៃត្រួតពិនិត្យ និងការអនុវត្តតាមសេចក្តីណែនាំ នៅលើវេបសាយរបស់ DOJ នៅ <http://ag.ca.gov/fingerprints/security.php>។ បើមានព័ត៌មានប្រព្រឹត្តិបទល្មើសក្នុងប្រវត្តិថ្កោលទោសរបស់អ្នកទម្រង់ពាក្យអះអាងពីភាពមិនត្រឹមត្រូវ ឬមិនពេញលេញ (FORM BCII 8706) នឹងត្រូវដាក់បញ្ចូល ជាមួយនឹងលិខិតឆ្លើយតប។

ជំហានទី 3. ទៅចូលរួមក្នុងវគ្គគម្រង់ទិសអ្នកផ្តល់សេវាក្នុងកម្មវិធី IHSS ដែលធ្វើឡើងដោយខោនធី។

- ការិយាល័យ IHSS របស់ខោនធី ឬអាជ្ញាធរសាធារណៈ នឹងប្រាប់អ្នកពីពេលវេលា និងទីកន្លែង ដែលអ្នកអាចចូលរួមក្នុងវគ្គគម្រង់ទិសបាន។
- វគ្គគម្រង់ទិសនឹងផ្តល់ព័ត៌មានសំខាន់ៗដល់អ្នកអំពីកម្មវិធី IHSS និងវិធាន ព្រមទាំងលក្ខខណ្ឌតម្រូវ ដែលអ្នកត្រូវធ្វើតាម ក្នុងនាមជាអ្នកផ្តល់សេវា។

ជំហានទី 4. នៅចុងបញ្ចប់នៃវគ្គគម្រង់ទិសអ្នកផ្តល់សេវា អ្នកត្រូវចុះហត្ថលេខាលើកិច្ចព្រមព្រៀងចុះឈ្មោះជាអ្នកផ្តល់សេវាក្នុងកម្មវិធី IHSS (SOC 846)

- ដោយចុះហត្ថលេខាលើទម្រង់ SOC 846 អ្នកបញ្ជាក់ថា អ្នកយល់ដឹង និងយល់ព្រមតាមវិធាន និងលក្ខខណ្ឌតម្រូវ ក្នុងការធ្វើជាអ្នកផ្តល់សេវាក្នុងកម្មវិធី IHSS។

អ្នកគួររក្សាទុកនូវច្បាប់ចម្លងនៃឯកសារទាំងអស់ដែលអ្នកបានដាក់ និងឯកសារណាមួយដែលអ្នកបានទទួលពីខោនធី ក្នុងកំណត់ត្រាឯកសាររបស់អ្នក។

ពេលណាអ្នកបានបំពេញនូវជំហានទាំងបួន (4) នេះដោយជោគជ័យ ហើយខោនធី ឬអាជ្ញាធរសាធារណៈ បានឯកភាពឱ្យអ្នកធ្វើជាអ្នកផ្តល់សេវា IHSS ដរាបណាអ្នកជាអ្នកផ្តល់សេវាដែលសកម្ម ហើយការឆែកប្រវត្តិថ្កោលទោសរបស់អ្នកនៅតែបង្ហាញ គ្មានទោសអ្វីនោះ អ្នកនឹងបន្តមានសិទ្ធិផ្តល់សេវាដល់អ្នកទទួលសេវា IHSS។

បន្ទាប់ពីអ្នកបានចាប់ផ្តើមដំណើរការចុះឈ្មោះជាអ្នកផ្តល់សេវា ប្រសិនបើអ្នកមិនបំពេញជំហានទាំងបួន (4) នេះ ក្នុងរយៈពេល 90 ថ្ងៃទេនោះ អ្នកនឹងបានគេរកឃើញថា អ្នកមិនមានសិទ្ធិធ្វើការជាអ្នកផ្តល់សេវា IHSS និងទទួលបានប្រាក់ឈ្នួលក្នុងនាមជាអ្នកផ្តល់សេវា IHSS ឡើយ ហើយអ្នកនឹងត្រូវចាប់ផ្តើមដំណើរការនេះឡើងវិញម្តងទៀត ដើម្បីចុះឈ្មោះជាអ្នកផ្តល់សេវា IHSS។

ប្រសិនបើអ្នកមានសំណួរអំពីលក្ខខណ្ឌតម្រូវទាំងនេះក្នុងការចុះឈ្មោះអ្នកផ្តល់សេវា សូមទាក់ទងមកការិយាល័យ IHSS នៃខោនធីរបស់អ្នក ឬអាជ្ញាធរសាធារណៈ IHSS។